

១ ការបង្កើតមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ

មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ ដំបូងឡើយបង្កើតឡើងតាម ព្រះរាជក្រឹត្យលេខ នស/រកត/១២០៤/០៤៨ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ ដើម្បីជំរុញការអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទ។ បន្ទាប់មកនៅ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ ព្រះរាជក្រឹត្យថ្មីមួយទៀតលេខ នស/ រកត/០៨១២/៧៣៤ ធ្វើវិសោធនកម្មមាត្រាខ្លះនៃព្រះរាជក្រឹត្យចាស់ ដោយផ្ទេរមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ ឲ្យស្ថិតនៅក្រោមការ គ្រប់គ្រងរបស់អគ្គិសនីកម្ពុជា។ តាមព្រះរាជក្រឹត្យថ្មីនេះ អគ្គិសនីកម្ពុជា បានបង្កើតនាយកដ្ឋានថ្មីមួយ ហៅថានាយកដ្ឋានមូលនិធិអគ្គិសនីភាវូ បនីយកម្មជនបទនៃអគ្គិសនីកម្ពុជា បន្ទាប់ពីនេះហៅថា "ម.អ.ជ."។

ក្នុងឆ្នាំ២០២០ ម.អ.ជ. មានផែនការបន្តអនុវត្តន៍កម្មវិធីរុញផ្លែផ្កា នៃការអភិវឌ្ឍអគ្គិសនីឆ្ពោះទៅប្រជាពលរដ្ឋនៅជនបទចំនួន៥ រួមមាន ១-កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ ២-កម្មវិធីប្រព័ន្ធជាមពល ពន្លឺព្រះអាទិត្យតាមផ្ទះ ៣-កម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការ ផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ៤-កម្មវិធីផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវ បង្កប់ថ្លៃលក់អគ្គិសនី ដល់អ្នកកាន់អាជ្ញាប័ណ្ណធ្វើអាជីវកម្មអគ្គិសនី ដែលបានភ្ជាប់ប្រកបអគ្គិសនីជាមួយបណ្តាញជាតិ ដើម្បីបន្ថយថ្លៃលក់ អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទ ក្នុងក្របខណ្ឌនៃផែនការ យុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីក្នុងព្រះរាជាណា ចក្រកម្ពុជា សម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ តាមបណ្តាខេត្ត និង រាជធានី និង៥-កម្មវិធីផ្តល់ការផ្គត់ផ្គង់អគ្គិសនីសម្រាប់វិស័យកសិកម្ម។

២ ប្រភពមូលនិធិ

- ប្រភពមូលនិធិដល់ ម.អ.ជ. មានដូចខាងក្រោម៖
១. កញ្ចប់ថវិកាសង្គមកិច្ចដែលបានគ្រោងក្នុងបញ្ជីថ្លៃលក់អគ្គិសនី របស់អគ្គិសនីកម្ពុជា និងអំណោយដទៃទៀតរបស់អគ្គិសនីកម្ពុជា ប្រសិនបើមាន។
 ២. អំណោយ និងជំនួយឥតសំណងដែលប្រកប និងលក្ខខណ្ឌនៃ ការផ្តល់ ត្រូវបានទទួលការឯកភាពពីក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 ៣. ថវិកាពីរាជរដ្ឋាភិបាលកម្ពុជា។

៣ កម្មវិធីរុញផ្លែផ្កា នៃការអភិវឌ្ឍអគ្គិសនីឆ្ពោះទៅ ប្រជាពលរដ្ឋនៅជនបទ

៣.១ កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ

៣.១.១ កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រដោយផ្តល់ប្រាក់កម្ចី គ្មានការប្រាក់៖ គោលបំណងនៃកម្មវិធីនេះ គឺជួយដល់គ្រួសារក្រីក្ររស់ នៅតំបន់ជនបទ ដើម្បីឲ្យពួកគាត់អាចទទួលបានការតភ្ជាប់ចរន្តអគ្គិសនី ពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដោយការផ្តល់ប្រាក់កម្ចីអនុគ្រោះគ្មានការប្រាក់ ឲ្យគ្រួសារជនបទខ្លីយកទៅបង់ថ្លៃភ្ជាប់ចរន្ត ថ្លៃប្រាក់កក់ ចំណាយលើ ការទិញ និងរាយខ្សែពីចំណុចភ្ជាប់ចរន្តមកដល់ផ្ទះរបស់ខ្លួន និងចំណាយ លើការរៀបចំខ្សែបណ្តាញ និងឧបករណ៍អគ្គិសនីក្នុងផ្ទះ ដើម្បីតភ្ជាប់ ចរន្តអគ្គិសនីចូលផ្ទះ។ ប្រាក់កម្ចីនេះ គឺមិនលើសពី 480,000រៀល ក្នុង១គ្រួសារ។ ប្រាក់កម្ចីនេះនឹងទូទាត់តាមរយៈអ្នកផ្គត់ផ្គង់អគ្គិសនី ដែលជាអ្នកទទួលខុសត្រូវក្នុងការសងត្រឡប់មក ម.អ.ជ. វិញ ពីការ សងរំលស់១ខែម្តង ពីអ្នកខ្ចីក្នុងរយៈពេល ៣៦ខែ។

៣.១.២ កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ ដោយផ្តល់ប្រាក់ ឧបត្ថម្ភធនចំនួន ៥០ដុល្លារអាមេរិក ក្នុង១គ្រួសារ៖ គោលបំណងនៃ កម្មវិធីនេះ គឺជួយដល់គ្រួសារក្រីក្រនៅតំបន់ជនបទពុំមានលទ្ធភាព អនុវត្តន៍ "កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ ដោយផ្តល់ប្រាក់កម្ចី គ្មានការប្រាក់" អាចទទួលបានការតភ្ជាប់ចរន្តអគ្គិសនីពីប្រព័ន្ធផ្គត់ផ្គង់ អគ្គិសនី ដោយការផ្តល់ថវិកាឧបត្ថម្ភធនចំនួន ៥០ដុល្លារអាមេរិក ក្នុង ១គ្រួសារ តាមរយៈអ្នកកាន់អាជ្ញាប័ណ្ណ ដើម្បីជួយកាត់បន្ថយការចំណាយ មួយផ្នែកលើការទិញ និងរាយខ្សែពីចំណុចភ្ជាប់ចរន្តមកដល់ផ្ទះរបស់ ខ្លួន និងចំណាយលើការរៀបចំខ្សែបណ្តាញ និងឧបករណ៍អគ្គិសនី ក្នុងផ្ទះ ដើម្បីតភ្ជាប់ចរន្តអគ្គិសនីចូលផ្ទះ។

៣.១.៣ កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ មានប័ណ្ណសមធម៌៖ គោលបំណងនៃកម្មវិធីនេះ គឺជួយដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌ នៅជនបទ អាចទទួលបានការតភ្ជាប់ចរន្តអគ្គិសនី ពីប្រព័ន្ធផ្គត់ផ្គង់ អគ្គិសនី ដោយការផ្តល់ថវិកាឧបត្ថម្ភធនចំនួន ១០០ ដុល្លារអាមេរិក ក្នុង ១គ្រួសារ តាមរយៈអ្នកកាន់អាជ្ញាប័ណ្ណសម្រាប់ចំណាយលើការទិញ និងរាយខ្សែពីចំណុចភ្ជាប់ចរន្តមកដល់ផ្ទះរបស់ខ្លួន និងចំណាយលើ ការរៀបចំខ្សែបណ្តាញ និងឧបករណ៍អគ្គិសនីក្នុងផ្ទះ ដើម្បីតភ្ជាប់ ចរន្តអគ្គិសនីចូលផ្ទះ។



៣.២ កម្មវិធីប្រព័ន្ធជាមពលពន្លឺព្រះអាទិត្យតាមផ្ទះ

គោលបំណងនៃកម្មវិធីនេះ គឺជួយសម្រួលឲ្យគ្រួសារជនបទនៅ តំបន់ជាប់ស្រយាល ដែលខ្សែបណ្តាញអគ្គិសនីមិនទាន់អាចពង្រីកទៅ ដល់ក្នុងរយៈពេលយូរ អាចទទួលបានអគ្គិសនីប្រើប្រាស់ តាមរយៈ ប្រព័ន្ធជាមពលពន្លឺព្រះអាទិត្យតាមផ្ទះ។ ម.អ.ជ. ផ្តល់ប្រាក់ឧបត្ថម្ភធន រួមមានចំនួន ១០០ ដុល្លារអាមេរិក សម្រាប់ប្រព័ន្ធអានុភាព ៨០វ៉ត់, ចំនួន ២០០ ដុល្លារអាមេរិក សម្រាប់ប្រព័ន្ធ អានុភាព ២០០វ៉ត់ និង ចំនួន ២០០ ដុល្លារអាមេរិក សម្រាប់ប្រព័ន្ធអានុភាព ៣២៥វ៉ត់ មាន ឆ្នាំងដាំបាយអគ្គិសនី AC ចំណុះ ៤លីត្រ ក្នុង១ប្រព័ន្ធ ដល់គ្រួសារ ជនបទដែលបានទិញ ដើម្បីជួយកាត់បន្ថយការទូទាត់ថ្លៃទិញប្រព័ន្ធ មួយផ្នែក។ ម.អ.ជ. នឹងតម្លើងប្រព័ន្ធដល់ផ្ទះអ្នកទិញ ហើយអ្នកទិញ ត្រូវបង់ថ្លៃសល់ពីការឧបត្ថម្ភធននេះ រំលស់ដោយគ្មានការប្រាក់មក ម.អ.ជ. វិញ ក្នុងរយៈពេល ៤ឆ្នាំ។ ម.អ.ជ. នឹងតម្លើងប្រព័ន្ធដល់ផ្ទះ អ្នកទិញ ហើយអ្នកទិញអាចជ្រើសរើស ជម្រើសបង់តម្លៃសល់នៃថ្លៃ ប្រព័ន្ធក្នុងចំណោមជម្រើសចំនួន៣ គឺ៖ ជម្រើសទី១-បង់គ្រប់ចំនួនតែ ម្តងនៃតម្លៃសល់ ឬជម្រើសទី២-សងរំលស់ តម្លៃសល់រៀងរាល់ ៦ខែម្តង រហូតដល់គ្រប់ចំនួនសម្រាប់រយៈពេល ៤ឆ្នាំ ឬជម្រើសទី៣-សងរំលស់ តម្លៃសល់រៀងរាល់ ២ខែរហូតដល់គ្រប់ចំនួន សម្រាប់រយៈពេល ៤ឆ្នាំ។ ក្រោយពេលសងរំលស់អស់ជាស្ថាពរ ប្រព័ន្ធនេះនឹងក្លាយជាកម្មសិទ្ធិ របស់អ្នកទិញ។



៣.៣ កម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ

គោលបំណងនៃកម្មវិធីនេះ គឺជួយសម្រួលដល់អ្នកផ្គត់ផ្គង់អគ្គិសនីនៅជនបទដែលមានអាជ្ញាប័ណ្ណស្របច្បាប់ អាចមានទុនសម្រាប់ធ្វើការវិនិយោគពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនី ឲ្យពេញដែនអាជ្ញាប័ណ្ណចែកចាយរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់គ្រួសារអាចតភ្ជាប់ចរន្តប្រើប្រាស់តាមលទ្ធភាពរបស់ខ្លួន។ លក្ខណៈវិនិច្ឆ័យសម្រាប់ការអនុវត្តកម្មវិធីនេះចែកចេញជា ៣តំបន់ ផ្អែកលើដង់ស៊ីតេប្រជាពលរដ្ឋ ដូចខាងក្រោម៖

តំបន់ទី១- តំបន់មានប្រជាពលរដ្ឋរស់នៅច្រើន ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ច

ម.អ.ជ. ផ្តល់ការធានាលើការខ្ចីប្រាក់ពីធនាគារក្នុងស្រុករបស់អ្នកកាន់អាជ្ញាប័ណ្ណនៅតំបន់ជនបទ ដើម្បីយកទៅវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី ឲ្យពេញដែនអាជ្ញាប័ណ្ណចែកចាយរបស់ខ្លួន។

តំបន់ទី២- តំបន់មានប្រជាពលរដ្ឋរស់នៅមធ្យម ដែលការធ្វើអាជីវកម្មផ្គត់ផ្គង់អគ្គិសនីអាចពុំចំណេញ ប្រសិនបើអ្នកផ្គត់ផ្គង់អគ្គិសនី ត្រូវបង់ការប្រាក់លើដើមទុនវិនិយោគ

ម.អ.ជ. ផ្តល់ប្រាក់កម្ចីដោយពុំយកការប្រាក់សម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ។

តំបន់ទី៣- តំបន់មានប្រជាពលរដ្ឋរស់នៅតិចតួច ដែលការធ្វើអាជីវកម្មផ្គត់ផ្គង់អគ្គិសនីមិនចំណេញ លុះត្រាមានការផ្តល់ប្រាក់ឧបត្ថម្ភធនមួយផ្នែកលើទុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី

ម.អ.ជ. ផ្តល់ប្រាក់ឧបត្ថម្ភធនមួយផ្នែកបន្ថែមពីលើប្រាក់កម្ចីដោយពុំយកការប្រាក់ សម្រាប់វិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ។



៣.៤ កម្មវិធីផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្កប់ថ្លៃលក់អគ្គិសនីដល់អ្នកកាន់អាជ្ញាប័ណ្ណធ្វើអាជីវកម្មអគ្គិសនី ដែលបានភ្ជាប់ប្រភពអគ្គិសនីជាមួយបណ្តាញជាតិ ដើម្បីបន្ថយថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទ ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ តាមបណ្តាខេត្ត និងរាជធានី

គោលបំណងនៃកម្មវិធីនេះ គឺផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្កប់ថ្លៃលក់អគ្គិសនីដល់អ្នកកាន់អាជ្ញាប័ណ្ណធ្វើអាជីវកម្មអគ្គិសនី ដែលបានភ្ជាប់ប្រភពអគ្គិសនីជាមួយបណ្តាញជាតិ ដើម្បីបន្ថយថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទ ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ តាមបណ្តាខេត្ត និងរាជធានី។

៣.៥ កម្មវិធីផ្តល់ការផ្គត់ផ្គង់អគ្គិសនីសម្រាប់វិស័យកសិកម្ម

គោលបំណងនៃកម្មវិធីនេះ គឺជួយឲ្យមានការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិផ្ទាល់ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មនៅតម្លៃអនុគ្រោះត្រឹមតែ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើប្រាស់អគ្គិសនីបូមទឹកធ្វើកសិកម្មនៅពេលយប់ពីម៉ោង ៩:០០យប់ ដល់ម៉ោង ៧:០០ព្រឹក និងនៅតម្លៃធម្មតានៅពេលថ្ងៃពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៩:០០យប់។

អ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យកសិកម្ម សំដៅលើទីតាំងទាំងឡាយណាដែល៖ ១- ធ្វើសកម្មភាពដាំដុះ ចិញ្ចឹមសត្វ និងនេសាទ ២- ធ្វើសកម្មភាពបម្រើឲ្យសកម្មភាពទី១ ដូចជាការបូមទឹក ការសម្អាតការបង្កក ការផលិតជីកសិកម្ម។ល។ និង ៣- ធ្វើសកម្មភាពកែច្នៃផលិតផលចេញពីសកម្មភាពទី១ ដូចជាម៉ាស៊ីនកិនស្រូវ រោងចក្រកែច្នៃជាគ្រឿងកំប៉ុង រោងចក្រផលិតចំណីសត្វ។ល។



អគ្គិសនីកម្ពុជា

ការបញ្ជូនផ្លូវនៃការអភិវឌ្ឍអគ្គិសនីឆ្ពោះទៅរកប្រជាពលរដ្ឋនៅជនបទ



អាសយដ្ឋាននាយកដ្ឋានមូលនិធិអគ្គិសនីការុបនីយកម្មជនបទ៖
 អគារលេខ២០៥ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
 ទូរស័ព្ទបន្ទាន់៖ ០១៥ (០៨៩) ៧៧៦-៧៧០
 ទូរស័ព្ទ៖ (៨៥៥) ៩៩៧ ៦០០ ទូរសារ៖ (៨៥៥) ៩៩៧ ៦០១
 គេហទំព័រ៖ www.ref.gov.kh